

# មេរៀនទី

# ២

## យ៉ូហានជំពូកទី ២-៤

John 2-4

### គម្រោង

- ក. ពិធីមង្គលការនៅភូមិកាណា The Wedding at Cana
- ខ. ព្រះយេស៊ូយាងទៅព្រះវិហារ Jesus Goes to the Temple
- គ. ព្រះយេស៊ូ និងលោក នីកូដេម៉ូ Jesus and Nicodemus
- ឃ. ព្រះយេស៊ូ និងលោក យ៉ូហានបាទីស្ត Jesus and John the Baptist
- ង. ព្រះអង្គដែលយាងមកពីស្ថានបរមសុខ He Who Comes from Heaven
- ច. ព្រះយេស៊ូ និងស្ត្រីសាសន៍សាម៉ារី Jesus and the Samaritan Woman
- ឆ. ព្រះយេស៊ូប្រោសកូនប្រុសមេទាហានម្នាក់ Jesus Heals an Official's Son

### គោលដៅ

- ១. ពន្យល់ពីសារៈសំខាន់នៃការអស្ចារ្យដំបូងបង្អស់របស់ព្រះយេស៊ូនៅក្នុងពិធីមង្គលការដែលនៅក្នុងភូមិកាណា។
- ២. ពិភាក្សាពីមេរៀនខាងព្រលឹងវិញ្ញាណនៃការបណ្តេញអ្នកលក់ដូរចេញពីព្រះវិហារ។
- ៣. ពន្យល់ពីអត្ថន័យនៃការកើតជាថ្មី។
- ៤. ពិពណ៌នាអំពីការយល់ដឹងរបស់លោកយ៉ូហានបាទីស្តអំពីព្រះយេស៊ូជានរណា។
- ៥. លើកឡើងពីលទ្ធផលនៃការទទួល និងការបដិសេធពីការសង្គ្រោះតាមរយៈព្រះយេស៊ូ។
- ៦. ពន្យល់ពីរបៀបដែលព្រះយេស៊ូប្រៀបដូចជាទឹកផ្តល់ជីវិតចំពោះស្ត្រីសាសន៍សាម៉ារី។
- ៧. ពន្យល់ពីរបៀបដែលព្រះយេស៊ូបានប្រោសកូននាយមេទាហានបានបង្ហាញភាពជាព្រះអម្ចាស់របស់ព្រះយេស៊ូ។

### ក. ពិធីមង្គលការនៅភូមិកាណា The Wedding At Cana

គោលដៅទី១. ពន្យល់ពីសារៈសំខាន់នៃការអស្ចារ្យរបស់ព្រះយេស៊ូនៅក្នុងពិធីមង្គលការដែលកើតឡើងនៅក្នុងភូមិកាណា។

សូមអានយ៉ូហាន ២:១-១២។ ព្រះយេស៊ូជាមួយមាតាព្រះអង្គ ហើយនិងសាវ័ករបស់ព្រះអង្គបានទៅចូលរួមពិធីមង្គលការមួយ។ យោងទៅតាមវប្បធម៌ គេប្រើស្រាទៅក្នុងកម្មវិធីជប់លៀង។ ប៉ុន្តែ មុនពេលកម្មវិធីបញ្ចប់ស្រាក៏បានអស់។

នាងម៉ារី ជាមាតារបស់ព្រះយេស៊ូ បានសុំឱ្យព្រះអង្គឱ្យធ្វើអ្វីម្យ៉ាង ទើបម្ចាស់កម្មវិធីនឹងមិនខ្មាសគេនៅក្នុងកម្មវិធី។ ត្រូវប្រើប្រាស់ទុកភាពរបស់ព្រះជាម្ចាស់សម្តែងការអស្ចារ្យ ដើម្បីបំពេញតម្រូវការនេះ។ នាងម៉ារីបានដឹងថាព្រះយេស៊ូអាចផ្តល់នូវដំណោះស្រាយសម្រាប់បញ្ហាមួយនេះ ដូច្នេះគាត់បានសុំឱ្យព្រះអង្គជួយ។

ព្រះយេស៊ូបានប្រើប្រាស់ឱកាសនេះ ដើម្បីបង្ហាញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងកសាងជំនឿសាវ័ករបស់ព្រះអង្គដែរ។ ទ្រង់បានធ្វើឱ្យទឹកក្លាយជាស្រា និងបំពេញតម្រូវការទាំងអស់។ គ្មាននាងណាមួយដែលអាចរារាំងនូវអ្វីដែលព្រះបុត្រារបស់ព្រះជាម្ចាស់អាចធ្វើបាននោះទេ។

#### លំហាត់អនុវត្ត

១ តើអ្វីដែលជាលទ្ធផលនៃការអស្ចារ្យរបស់ព្រះយេស៊ូលើកទីមួយ?

- ក) នាងម៉ារីដឹងច្បាស់ពីស្ថានភាពដែលសំខាន់សម្រាប់នាង
- ខ) ទ្រង់បានបង្ហាញពីសិរីរុងរឿងរបស់ព្រះអង្គ ហើយសាវ័ករបស់ព្រះអង្គបានជឿទៅលើព្រះអង្គ
- គ) ព្រះយេស៊ូបានក្លាយជាមិត្តដ៏ល្អជាមួយនឹងកូនកំលោះកូនក្រមុំ។

### ខ. ព្រះយេស៊ូយាងទៅព្រះវិហារ Jesus Goes To The Temple

គោលដៅទី២. ពិភាក្សាពីមេរៀនខាងព្រលឹងវិញ្ញាណនៃការបណ្តេញបញ្ជាជនចេញពីព្រះវិហារ។

សូមអាន យ៉ូហាន ២:១៣-២២។ ជារៀងរាល់ឆ្នាំប្រជារាស្ត្ររបស់ព្រះជាម្ចាស់តែងតែទៅព្រះវិហារនៅក្រុងយេរូសាឡឹមដើម្បីប្រារព្ធពិធីបុណ្យចម្លង។ ពួកគេថ្វាយយញ្ញបូជាជាកូនចៀមដែលរំលឹកពីបុណ្យចម្លងដែលគេបានសម្លាប់កូនចៀមដែលបានសង្គ្រោះប្រជាជនពីសេចក្តីស្លាប់កាលពីយូរណាស់មកហើយ។ នៅពេលដែលទេវតានៃសេចក្តីស្លាប់បានយាងកាត់ទឹកដីអេស៊ីបព្រះជាម្ចាស់បានមានព្រះបន្ទូលទៅប្រជារាស្ត្ររបស់ព្រះអង្គថាគ្រប់ក្រុមគ្រួសារទាំងអស់ត្រូវតែសម្លាប់កូនចៀមហើយយកឈាមរបស់វាទៅលាបលើមាត់ទ្វារ។ ទេវតានៃសេចក្តីស្លាប់បានយាងរំលងគ្រប់ផ្ទះទាំងអស់ដែលមានកំណត់សម្គាល់ដោយឈាមរបស់កូនចៀមនោះ។ ចំណែកផ្ទះដទៃទៀត កូនប្រុសច្បងទាំងអស់ត្រូវបានបាត់បង់

ជីវិត។ នេះជាប្រថុល ឬ ជាប្រភពបង្ហាញថាព្រះយេស៊ូ គឺជាកូនចៀមរបស់ព្រះជាម្ចាស់ដែលនឹងសង្គ្រោះមនុស្សនៅលើ ពិភពលោកទាំងមូល។

ការប្រារព្ធពិធីបុណ្យចម្លងគឺមានសារៈសំខាន់បំផុតនៅក្នុងការថ្វាយបង្គំទៅព្រះជាម្ចាស់។ ស្គាល់ពីផ្ទៃរឿងខាង ក្រោយនៃការប្រារព្ធពិធីបុណ្យចម្លង គឺបានធ្វើឱ្យមនុស្សគួរតែមានការគោរព និងពេញដោយការថ្វាយបង្គំនៅក្នុងព្រះ ដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែ បែរជាមានឈ្នួញលក់ដូរគោក្របី និងសត្វចិញ្ចឹមរបស់គេនៅក្នុងព្រះវិហារទៅវិញ។ កំហឹងតាមរយៈការបដិសេធរបស់ពួកគេ បានធ្វើឱ្យព្រះយេស៊ូបណ្តេញពួកគេចេញពីព្រះវិហារ។ លោកយ៉ូហានបាន សរសេរថា ព្រះយេស៊ូពិតជាបានយកខ្សែពាក់ និងវាយបណ្តេញចេញពីបរិវេណព្រះវិហារ។ ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ ចោល ហើយផ្តាច់តុរបស់គេផងទាំងស្តីបន្តោសដល់អ្នកដែលបានធ្វើល្មើសថា “កុំយកដំណាក់ព្រះចិត្តខ្ញុំធ្វើជាកន្លែងលក់ ដូរដូរច្នោះឡើយ” (យ៉ូហាន ២:១៥-១៦)។

បន្ទាប់មក ព្រះយេស៊ូបានបដិសេធមិនធ្វើការអស្ចារ្យដែលជាសញ្ញាបង្ហាញមនុស្សថាទ្រង់ជានរណា។ ព្រះយេស៊ូ បានលើកយកការអស្ចារ្យជាងគេក្នុងចំណោមការអស្ចារ្យទាំងអស់ ដែលអាចនឹងបញ្ជាក់ប្រាប់មនុស្សទាំងអស់ថាទ្រង់គឺជា ព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះអង្គមានបន្ទូលពីរូបកាយរបស់ទ្រង់ជាដំណាក់របស់ព្រះជាម្ចាស់ និងបានទទួលស្គាល់ថា មនុស្សនឹងឆ្កាងរូបកាយរបស់ព្រះអង្គនៅក្នុងទីក្រុងយេរូសាឡឹម ប៉ុន្តែ បីថ្ងៃក្រោយ ទ្រង់នឹងរស់ឡើងវិញពីផ្នូរ។ បណ្តាជន មិនយល់ពីអ្វីដែលទ្រង់កំពុងមានន័យនោះឡើយ។

**លំហាត់អនុវត្ត**

២ តើព្រះយេស៊ូបានធ្វើអ្វីខ្លះនៅព្រះវិហារនៅក្នុងក្រុងយេរូសាឡឹម?

- ក) ទ្រង់បណ្តេញពួកឈ្នួល និងអ្នកដូរប្រាក់ចេញ។
- ខ) ទ្រង់បានធ្វើយញ្ញបូជា។
- គ) ទ្រង់បានកំទេចព្រះវិហារ និងកសាងឡើងវិញ។

៣ តើព្រះយេស៊ូចង់បង្រៀនអ្វីនៅពេលដែលព្រះអង្គនៅក្នុងព្រះវិហារ?

- ក) បង្រៀនថាព្រះវិហារគឺជាកន្លែងសម្រាប់ធ្វើជំនួញ
- ខ) បង្រៀនថាទ្រង់អាចនឹងបំផ្លាញព្រះវិហារ និងសាងសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ
- គ) បង្រៀនថារូបកាយរបស់ព្រះអង្គគឺជាព្រះវិហារ ហើយទ្រង់នឹងស្លាប់ហើយរស់ឡើងវិញចេញពីផ្នូរបន្ទាប់ពីបីថ្ងៃ ក្រោយមក។

សូមអានយ៉ូហាន ២:២៣-២៥។ មូលហេតុតែមួយដែលយើងកំពុងតែសិក្សាមុខវិជ្ជានេះគឺចង់ឱ្យយើងយល់ដឹងថា ព្រះយេស៊ូជានរណា។ មានមនុស្សជាច្រើននៅក្នុងក្រុងយេរូសាឡឹមបានជឿលើព្រះយេស៊ូដោយសារតែពួកគេបានឃើញពី ការអស្ចារ្យដែលទ្រង់បានធ្វើ។ សូមឱ្យយើងបានជឿពីអ្វីដែលព្រះគម្ពីរបានបង្រៀនយើងអំពីព្រះយេស៊ូ។

ជាញឹកញាប់មនុស្សតែងតែនិយាយថាពួកគេជឿលើព្រះយេស៊ូ ប៉ុន្តែ ពួកគេមិនបានបញ្ចេញសកម្មភាពដូចជាអ្វី ដែលពួកគេបាននិយាយឡើយ ជំនឿ និងសកម្មភាពគឺដើរទទឹមគ្នា។ ប្រសិនបើយើងជឿថាព្រះយេស៊ូគឺជាព្រះបន្ទូល យើង នឹងជឿលើសេចក្តីដែលទ្រង់បានបង្រៀន។ ប្រសិនបើយើងជឿថាព្រះជន្មរបស់ព្រះអង្គជាពន្លឺរបស់យើង នោះយើងនឹងដើរ ទៅគ្រប់កន្លែងដែលទ្រង់ដឹកនាំ។ ប្រសិនបើយើងជឿថាទ្រង់ជាកូនចៀមរបស់ព្រះជាម្ចាស់ យើងនឹងទទួលស្គាល់ព្រះអង្គជា យញ្ញូបូជាសម្រាប់អំពើបាបរបស់យើង។

**គ. ព្រះយេស៊ូ និងលោកនីកូដេម** Jesus And Nicodemus

គោលដៅទី៣. ពន្យល់ពីអត្ថន័យនៃការកើតជាថ្មី។

**ការកើតជាថ្មី** The New Birth

សូមអាន យ៉ូហាន ៣:១-២១។ លោកនីកូដេមគឺជាគ្រូបង្រៀន និងអ្នកដឹកនាំសាសនាម្នាក់ ដែលមានដួងចិត្តគោរព ស្រឡាញ់ ចំពោះព្រះជាម្ចាស់។ លោក នីកូដេមបានជួបព្រះយេស៊ូ និងបានដឹងពីការអស្ចារ្យដែលទ្រង់បានធ្វើដែរ។ លោកបានគិតថាអំពើល្អដែលលោកបានធ្វើនឹងគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយលោកនឹងបានទទួលកន្លែង មួយនៅឯនគរស្ថានសួគ៌។ ប៉ុន្តែ ព្រះយេស៊ូបានមានព្រះបន្ទូលទៅកាន់គាត់ថា “ប្រសិនបើមនុស្សមិនកើតជាថ្មីទេគេមិន អាចឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់បានឡើយ” (ខ៣)។

ព្រះយេស៊ូបានពន្យល់ថាជីវិតមានពីរប្រភេទ មួយជីវិតខាងផ្នែកសាច់ឈាម និងជីវិតខាងផ្នែកព្រលឹងវិញ្ញាណ។ ពួក យើងទាំងអស់កើតក្នុងជីវិតខាងផ្នែកសាច់ឈាម ប៉ុន្តែ យើងទទួលជីវិតខាងផ្នែកព្រលឹងវិញ្ញាណមកពីព្រះវិញ្ញាណដ៏វិសុទ្ធ របស់ព្រះជាម្ចាស់។ យើងបានរៀនរួចមកហើយនៅក្នុងយ៉ូហាន ១:១២ ដែលថានៅពេលដែលយើងទទួលនិស្ស័យថ្មីគឺ យើងបានកើតជាថ្មី។ នេះកើតឡើងនៅពេលដែលយើងជឿលើព្រះយេស៊ូគ្រិស្តជាព្រះសង្គ្រោះរបស់យើង។ ព្រះជាម្ចាស់ បានក្លាយជាឪពុករបស់យើង។ យើងបានកើតចេញពីព្រះជាម្ចាស់ហើយយើងក៏បានក្លាយជាកូនចៅរបស់ព្រះជាម្ចាស់ ដែរ។ លោកប៉ូលបានអះអាងថា “ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្តអ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាល បានកន្លងផុតទៅ ហើយអ្វីទាំងអស់នឹងប្រែមកជាថ្មីវិញ” (២កូរិនថូស ៥:១៧)

ព្រះយេស៊ូមានព្រះបន្ទូលថាការកើតជាថ្មីនេះគឺកើតតាមរយៈ “ទឹក និងព្រះវិញ្ញាណ” (ខ៥)។ ព្រះគម្ពីរជាញឹកញាប់ តែងប្រើពាក្យប្រៀបធៀបជាពាក្យដែលមានអត្ថន័យប្លែកពីអត្ថន័យទូទៅ។ ទឹកនៅទីនេះមានន័យថា លាងសម្អាតអំពើបាប ចេញទាំងអស់។ នេះគឺជាផ្នែកនៃការសង្គ្រោះរបស់យើង។

កណ្តុកម្ពីរទីតុល ៣:៥ បង្រៀនថា “ព្រះអង្គក៏បានសង្គ្រោះយើងតាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើងដោយលាងជំរះយើងអោយបានកើតជាថ្មី និងប្រទានអោយយើងមានជីវិតថ្មីដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ” ព្រះយេស៊ូមានព្រះបន្ទូលថា “ពាក្យដែលខ្ញុំបានប្រាប់ធ្វើអោយអ្នករាល់គ្នាបរិសុទ្ធជូរទៅ (យ៉ូហាន ១៥:៣) ។”

ការសម្អាតខាងលើវិញ្ញាណ បានមកពីការស្តាប់ និងការស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះយេស៊ូមានព្រះបន្ទូលអំពីការកើតជាថ្មីតាមរយៈទឹក ទ្រង់មានន័យថា យើងកើតជាថ្មីម្តងទៀតដោយយើងជឿលើព្រះបន្ទូលរបស់ ព្រះជាម្ចាស់។

**លំហាត់អនុវត្ត**

៤ តើព្រះយេស៊ូមានព្រះបន្ទូលពីអ្វីទៅកាន់លោក នីកូដេម?

- ក) អំពើល្អដែលលោកបានធ្វើនឹងនាំលោកទៅឯនគរស្ថានសួគ៌។
- ខ) គ្មាននរណាម្នាក់អាចមើលឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់បានឡើយលើកលែងតែពួកគេកើតជាថ្មី។

៥ ការកើតជាថ្មីគឺជា

- ក) ការកើតជាមួយព្រះជាម្ចាស់ដោយជឿលើព្រះយេស៊ូ និងទទួលព្រះអង្គជាព្រះសង្គ្រោះ។
- ខ) ការចាប់ជាតិជាមនុស្សផ្សេងទៀតនៅលើផែនដីបន្ទាប់ពីស្លាប់ហើយ។
- គ) ធ្វើពិធីជ្រមុជទឹកនៅក្នុងទឹក។

**សម្លឹងមើលដើម្បីជីវិត Life for a Look**

សូមអាន យ៉ូហាន ៣:១៤-២១ ម្តងទៀត។ នៅក្នុងពេលមួយនៅក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរ នៅពេលដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់បានធ្វើអំពើបាប ពួកគេត្រូវទទួលទោសដោយត្រូវពស់ចឹក។ នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គសម្រាប់ពួកគេ ព្រះជាម្ចាស់បានប្រាប់លោក ម៉ូសេឱ្យលើកពស់លង្ហិនដែលមនុស្សទាំងអស់អាចមើលឃើញវាបាន។ នរណាក៏ដោយឱ្យតែសម្លឹងមើលទៅពស់លង្ហិននោះនឹងជាសះស្បើយ ហើយអស់អ្នកដែលមិនបានមើលទៅកាន់ពស់លង្ហិននោះនឹងត្រូវស្លាប់ទាំងអស់។

គ្រប់គ្នានៅលើផែនដីមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយត្រូវទទួលទោសដល់ស្លាប់។ ប៉ុន្តែ ព្រះជាម្ចាស់ស្រឡាញ់យើងទាំងអស់គ្នា ព្រះអង្គបង្ហាញតាមរយៈការចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យមកស្លាប់ជំនួសយើង។ ព្រះយេស៊ូត្រូវបានគេលើកឡើងនៅលើឈើឆ្កាងដូចជាពស់ដែលធ្វើពីលង្ហិននេះដែរ។ អស់អ្នកដែលបានសម្លឹងមើលទៅរកព្រះអង្គមានន័យថា

អ្នកដែលបានជឿលើព្រះអង្គនឹងត្រូវបានរួចពីអំពើបាប និងទទួលបានការអត់ទោស ហើយនិងមានជីវិតអស់កល្បជានិច្ច។ អស់អ្នកដែលមិនជឿលើព្រះអង្គនឹងត្រូវស្លាប់នៅក្នុងអំពើបាបរបស់ពួកគេ។

លំហាត់អនុវត្ត

---

៦ សូមទន្ទេញខគម្ពីរចងចាំនៅក្នុងគម្ពីរយ៉ូហាន ៣:១៦ ដែលជាខគម្ពីរនិយាយពីសេចក្តីស្រឡាញ់ដ៏ប្រសើរជាងគេនៅក្នុងព្រះគម្ពីរ។

៧ តើកស្មតាងដ៏អស្ចារ្យអ្វីដែលបញ្ជាក់ថាព្រះជាម្ចាស់ពិតជាស្រឡាញ់យើងទាំងអស់គ្នា?

- ក) ទ្រង់បានប្រទានព្រះបុត្រាដើម្បីសង្គ្រោះយើង។
- ខ) ទ្រង់ប្រទានជីវិតដល់យើង។
- គ) ទ្រង់ឆ្លើយតបការអធិស្ឋាន។

**ឃ. ព្រះយេស៊ូ និងលោកយ៉ូហានបាទីស្ត** Jesus And John the Baptist

គោលដៅទី៤. ពិពណ៌នាអំពីការយល់ដឹងរបស់លោកយ៉ូហានបាទីស្តអំពីព្រះយេស៊ូជានរណា។

សូមអានយ៉ូហាន ៣:២២-៣០។ បណ្តាជនដែលបានស្តាប់លោក យ៉ូហានបាទីស្តឥឡូវកំពុងតែស្តាប់ព្រះយេស៊ូជំនួសវិញ។ មានអ្នកដែលដើរតាមលោក យ៉ូហានបាទីស្តជាច្រើននាក់បានចាកចេញពីលោក ហើយដើរតាមព្រះយេស៊ូ។ ប៉ុន្តែលោកយ៉ូហានមិនបានអាក់អន់ចិត្តជាមួយកិច្ចការនេះទេ។ ព្រះជាម្ចាស់បានបញ្ជូនលោកមកឱ្យប្រាប់មនុស្សទាំងអស់អំពីព្រះយេស៊ូ ដូច្នេះលោកសប្បាយចិត្តដែលពួកគេបានចាកចេញពីលោកហើយដើរតាមព្រះសង្គ្រោះ។

អាកប្បកិរិយា និងពាក្យសម្តីរបស់លោកយ៉ូហានបានបង្ហាញពីឋានៈរបស់លោក និងភាពជាមនុស្សដែលមិនអាត្មានិយម។ ពាក្យសម្តីរបស់លោកគឺជាពាក្យសម្តីដែលល្អសម្រាប់យើងទាំងអស់គ្នា។ ព្រះយេស៊ូ មិនមែនជាលោក យ៉ូហានទេ តែគឺជាម្នាក់ដែលសំខាន់បំផុតនៅក្នុងជីវិតរបស់លោកយ៉ូហាន។ លោកយ៉ូហានបាទីស្តបាននិយាយពីសេចក្តីទាំងអស់នេះអំពីព្រះយេស៊ូ “ ព្រះអង្គត្រូវតែចម្រើនឡើងវិញ ខ្ញុំត្រូវតែអន់ថយ” (យ៉ូហាន ៣:៣០)។

លំហាត់អនុវត្ត

---

៨ ខគម្ពីរចងចាំ យ៉ូហាន ៣:៣០

៩ អធិស្ឋានរាល់ថ្ងៃឱ្យព្រះយេស៊ូក្លាយជាអ្នកដែលសំខាន់ជាងគេបំផុតសម្រាប់ជីវិតរបស់យើង។

**១. ព្រះអង្គដែលយាងមកពីស្ថានបរមសុខ He Who Comes From Heaven**

គោលដៅទី៥. លើកឡើងពីលទ្ធផលនៃការទទួល និងការបដិសេធពីការសង្គ្រោះតាមរយៈព្រះយេស៊ូវ

នៅក្នុងយ៉ូហាន ៣:៣១-៣៦ គំនិតរបស់លោក យ៉ូហានថាព្រះយេស៊ូវគឺជាម្នាក់ដែលយាងមកពីស្ថានសួគ៌ ហើយជាមនុស្សដែលអស្ចារ្យជាងគេ។ ព្រះយេស៊ូវបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ និងមានអំណាច នៅលើរបស់គ្រប់ទាំងអស់ទាំងនៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដី។ យ៉ូហាន ៣:៣៦បានសម្គាល់ថា “អ្នកណាជឿ លើព្រះបុត្រាអ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រាអ្នកនោះមិនបានទទួលជីវិតឡើយ គឺគេ ត្រូវទទួលទោសពីព្រះជាម្ចាស់។”

មានខគម្ពីរជាច្រើននៅក្នុងយ៉ូហានជំពូកទី៣ បាននិយាយអំពីជីវិតអស់កល្ប។ ជីវិតអស់កល្បគឺ មិនមែនរស់នៅ ហេតុក្នុងពិភពលោកនេះទេ វាមានន័យថាព្រះជាម្ចាស់ គឺគ្មានទីបញ្ចប់នៃជីវិតឡើយ។ ប្រសិនបើយើងទទួលជឿព្រះយេស៊ូវ យើងនឹងមានជីវិតអស់កល្បជានិច្ច។ រូបកាយរបស់យើងអាចនឹងស្លាប់ ប៉ុន្តែនៅពេលដែលយើងស្លាប់ ព្រលឹងរបស់យើង នឹងរលីទៅក្រោយព្រះជាម្ចាស់ ហើយនឹងរស់នៅជាមួយព្រះអង្គអស់កល្បជានិច្ច។ រូបកាយរបស់ព្រះយេស៊ូវស្លាប់យ៉ាងណា រូបកាយអស់អ្នកដែលជឿលើព្រះអង្គថ្ងៃមួយនឹងត្រូវលើកឡើងដើម្បីអបអរជីវិតអស់កល្បជានិច្ចយ៉ាងនោះដែរ។ តាម រយៈស្ថានភាពដដែលនេះ នៅពេលដែលនរណាម្នាក់បដិសេធព្រះយេស៊ូវ ដូងព្រលឹងរបស់ពួកគេរស់នៅឆ្ងាយពីសេចក្តី អំណរ និងវត្តមានរបស់ព្រះជាម្ចាស់។

**លំហាត់អនុវត្តន៍**

- 
- ១០ តើនឹងមានអ្វីកើតឡើងបើយើងមិនបានទទួលយកការសង្គ្រោះដែលព្រះជាម្ចាស់ប្រទានឱ្យតាមរយៈព្រះយេស៊ូវ?
    - ក) យើងប្រហែលជាបានសង្គ្រោះតាមរយៈការជ្រមុជទឹក។
    - ខ) យើងប្រហែលជាបានសង្គ្រោះបន្ទាប់ពីយើងស្លាប់។
    - គ) យើងនឹងមិនទទួលបានការសង្គ្រោះនោះទេ។
  
  - ១១ តើនឹងមានអ្វីកើតឡើងបើយើងទទួលយកការសង្គ្រោះដែលព្រះជាម្ចាស់បានប្រទានឱ្យតាមរយៈព្រះយេស៊ូវ?
    - ក) រូបកាយរបស់យើងនឹងមិនស្លាប់ឡើយ។
    - ខ) រូបកាយនឹងស្លាប់ ប៉ុន្តែ យើងនឹងទៅនៅជាមួយព្រះជាម្ចាស់ជារៀងរហូត។
    - គ) រូបកាយរបស់យើងនឹងមិនលើកឡើងពីសេចក្តីស្លាប់ឡើយ។
  
  - ១២ អធិស្ឋានសម្រាប់មិត្តភក្តិរបស់អ្នកដែលមិនទាន់ជឿលើព្រះយេស៊ូវ

## **ច. ព្រះយេស៊ូ និងស្ត្រីសាសន៍សាម៉ារី Jesus And The Samaritan Women**

គោលដៅទី៦. ពន្យល់ពីរបៀបដែលព្រះយេស៊ូជាទីកន្លែងជីវិតចំពោះស្ត្រីសាសន៍សាម៉ារី។

សូមអាន យ៉ូហាន ៤:១-៤២។ មនុស្សកាលពីនៅសម័យកាលរបស់ព្រះយេស៊ូមើលងាយសាសន៍សាម៉ារី ប៉ុន្តែ ព្រះយេស៊ូបានរាប់អានពួកអ្នកមាន អ្នកក្រ និងមនុស្សទាំងអស់ដូចៗគ្នា។ ស្ត្រីសាសន៍សាម៉ារីខុសប្លែកពីលោកនីកូដេម។ លោកនីកូដេមគឺជា មនុស្សល្អ ប៉ុន្តែ គាត់ត្រូវតែទទួលជឿលើព្រះយេស៊ូជាមុនសិនទើបគាត់អាចមានជីវិតអស់កល្បជានិច្ច។ សម្រាប់ស្ត្រីនេះវិញ ទោះបីជានាងមានបញ្ហាខាងផ្នែកសីលធម៌ក៏ដោយ។ ព្រះយេស៊ូជ្រាបថានាងត្រូវបានមនុស្សដទៃទៀតបដិសេធ ពីព្រោះតែការរស់នៅដែលពេញដោយអំពើបាបរបស់នាង ប៉ុន្តែ ទ្រង់ចង់សង្គ្រោះនាង។ ក៏ដូចជាលោកនីកូដេមដែរ ទទួលជឿលើព្រះយេស៊ូនាងនឹងទទួលបានការសង្គ្រោះ។ ព្រះយេស៊ូមានព្រះបន្ទូលប្រាប់ស្ត្រីនោះថា ទ្រង់អាចប្រទានទឹកនៃជីវិតដែលនាងត្រូវការដើម្បីបំពេញតម្រូវការខាងព្រលឹងវិញ្ញាណរបស់នាង ទ្រង់បានជ្រាបពីជីវិតរបស់នាង ហើយព្រះយេស៊ូមិនបានធ្វើឱ្យនាងមានការខ្មាសអៀនទេ។

នៅក្នុងដំណឹងល្អរបស់យ៉ូហាន ពាក្យ ជីវិតត្រូវបានប្រើយ៉ាងតិច៣៦ដង។ នៅក្នុងនោះ មាន១៧ដងដែលប្រើជាមួយពាក្យអស់កល្បជានិច្ច។ យើងបានរៀនរួចមកហើយថាព្រះយេស៊ូមានជីវិតនៅក្នុងព្រះអង្គផ្ទាល់ (យ៉ូហាន ១:៤) ដែលថាអស់អ្នកដែលជឿលើព្រះយេស៊ូគឺត្រូវកើតជាថ្មី ហើយមានជីវិតអស់កល្ប (យ៉ូហាន ៣:៥,១៥-១៦,៣៦)។ ព្រះយេស៊ូប្រទានទឹកនៃជីវិតដល់អស់អ្នកដែលចង់បានវា (យ៉ូហាន ៤:១៤)។

ទិដ្ឋភាពដ៏ល្អស្រស់ស្អាតនៃការជួបគ្នារវាងព្រះយេស៊ូ និងស្ត្រីសាសន៍សាម៉ារី គឺនាងមិនបានប្រព្រឹត្តខុសនឹងព្រះបន្ទូលរបស់ព្រះអង្គទេ។ ប៉ុន្តែ ផ្ទុយមកវិញ នាងបែរជាមានការជាប់រល់នៅក្នុងការកត់សម្គាល់ភាពជាព្រះរបស់ព្រះអង្គនៅក្នុងការសន្ទនារបស់នាង។ នាងបាននិយាយពី ទំលាប់នៃការថ្វាយបង្គំរបស់នាង។ បន្ទាប់មកព្រះយេស៊ូមានបន្ទូលថា ទឹកនៃដី និងទំលាប់នៃការថ្វាយបង្គំមិនមែនជាផ្នែកដែលសំខាន់នោះទេ។ ទ្រង់បានបង្រៀននាងថា ការបើកសម្តែងដ៏អស្ចារ្យមួយនៅក្នុងព័ន្ធកិច្ចរបស់ព្រះអង្គ គឺបង្ហាញអំពីព្រះជាម្ចាស់ជានរណា និងរបៀបថ្វាយបង្គំព្រះអង្គ។ ព្រះយេស៊ូប្រកាសពីសារៈសំខាន់ថាព្រះជាម្ចាស់គឺព្រះវិញ្ញាណ ហើយមនុស្សគួរតែថ្វាយបង្គំព្រះអង្គក្នុងលក្ខណៈរបស់ទ្រង់ដែរ។

សមាជិកក្រុមជំនុំ និងទំលាប់សាសនាតែមួយនឹងមិនគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ ព្រះជាម្ចាស់មិនគាប់ព្រះហឫទ័យនោះទេ លុះត្រាតែការថ្វាយបង្គំជាសេចក្តីពិត។ ការថ្វាយបង្គំពិតប្រាកដគួរតែមានការយល់ស្របតាមការបង្រៀនតាមព្រះគម្ពីរ និងចេញពីជម្រាចិត្តរបស់យើង។ ការថ្វាយបង្គំខាងព្រលឹងវិញ្ញាណគួរតែមានភាពពិតប្រាកដ និងនៅក្នុងឯកភាពជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ។

ស្ត្រីសាសន៍សាម៉ារីបានដឹងថាព្រះយេស៊ូមិនមែនជាមនុស្សធម្មតានោះទេ សម្រាប់មនុស្សដែលមិនធម្មតាមិនអាចនិយាយអ្វីដូចៗទៀតកំពុងតែនិយាយនេះឡើយ។ នៅពេលដែលព្រះយេស៊ូមានព្រះបន្ទូលថាទ្រង់ជាព្រះសង្គ្រោះតាម



ព្រះបន្ទូលសន្យា នាងបានជឿលើព្រះអង្គ និងបានរត់គ្រលប់ទៅកាន់ភូមិរបស់នាងវិញព្រមទាំងប្រាប់មនុស្សទាំងអស់អំពី ព្រះយេស៊ូវដែលបានមកដល់ទីក្រុងនេះ។ មនុស្សម្នាមានការប្រញាប់ប្រញាល់ទៅជួបព្រះយេស៊ូវ។

ព្រះយេស៊ូវបានស្នាក់នៅជាមួយពួកគេពីរថ្ងៃ ហើយបានបង្រៀនពួកគេពីផ្លូវដើម្បីទទួលបានការសង្គ្រោះ។ ក្រោយ មកទៀតបណ្តាជនបានសារភាពនៅចំពោះមុខស្រ្តីនោះថា “ឥឡូវនេះ យើងជឿមិនមែនត្រឹមតែព្រះគ្រីស្ទនោះនិយាយប៉ុណ្ណោះ ទេគឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងគ្រូចៀកថែមទៀតផងហើយយើងដឹងថាព្រះអង្គពិតជាព្រះសង្គ្រោះ របស់មនុស្សលោកមែន” (ខ៤២)។

យើងម្នាក់ៗគួរតែជឿលើព្រះយេស៊ូវ និងជួបជាមួយព្រះអង្គផ្ទាល់។ នេះគឺជាសេចក្តីពិតដ៏មានអំណាចដែលគ្រិស្ត បរិស័ទមានឈ្មោះល្បីជាងសាសនាដទៃទៀត។ បណ្តាជនបានឮអំពីព្រះយេស៊ូវតាមរយៈស្រ្តីម្នាក់នោះ ប៉ុន្តែ វាមិនគ្រប់គ្រាន់ នោះទេ។ ប្រហែលជាអ្នកបានឮអំពីព្រះយេស៊ូវពីឪពុកម្តាយ ពីគ្រូគង្វាល ឬ ពីមិត្តភក្តិរបស់អ្នក។ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះ ទេដែលគ្រាន់តែឮអំពីព្រះយេស៊ូវ ឬបានសិក្សាអំពីព្រះអង្គ។ អ្នកគួរតែជួបព្រះយេស៊ូវដោយផ្ទាល់ខ្លួនមានន័យថា ទ្រង់បាន ជ្រើសរើសអ្នក នៅក្នុងសេចក្តីអធិស្ឋានតាមរយៈការសិក្សាព្រះគម្ពីរ ឬក៏នៅក្នុងការថ្វាយបង្គំ។ ប្រសិនបើអ្នកស្វែងរក ព្រះយេស៊ូវនោះអ្នកនឹងរកព្រះអង្គឃើញ។

លំហាត់អនុវត្ត

១៣ ឧតម្ភិរចងចាំយ៉ូហាន ៤:២៤

១៤ តើអ្នកភូមិបាននិយាយអ្វីខ្លះបន្ទាប់ពីព្រះយេស៊ូវបានបង្រៀនពួកគេ?

- ក) ទ្រង់ជាបុរសដែលល្អដែលបានប្រទានឱ្យអ្នកដែលស្រេក។
- ខ) ទ្រង់ជាព្រះសង្គ្រោះពិភពលោក។
- គ) ទ្រង់ជាព្យាការីដែលដឹងទាំងអស់អំពីមនុស្ស។

១៥ ដើម្បីឱ្យព្រះជាម្ចាស់ទទួលយក យើងត្រូវតែ

- ក) ជឿលើព្រះយេស៊ូវ និងទទួលព្រះអង្គជាព្រះសង្គ្រោះផ្ទាល់ខ្លួន។
- ខ) កើតក្នុងគ្រួសារគ្រិស្តបរិស័ទ។
- គ) ឮអំពីព្រះយេស៊ូវពីគ្រូគង្វាល ឬ ពីមិត្តភក្តិ។

**៧. ព្រះយេស៊ូប្រោសកូនប្រុសមេទាហានម្នាក់** Jesus Heals An Official's Son

គោលដៅទី៧. ពន្យល់ពីរបៀបដែលព្រះយេស៊ូបានប្រោសកូននាយទាហានបង្ហាញតាមព្រះអម្ចាស់របស់ព្រះយេស៊ូ។

សូមអាន យ៉ូហាន ៤:៤៣-៥៤។ តើអ្នកធ្លាប់សុំឱ្យព្រះយេស៊ូប្រោសនរណាម្នាក់ដែរឬទេ? មេទាហានម្នាក់នេះបានសុំឱ្យព្រះយេស៊ូប្រោសកូនប្រុសរបស់គាត់។ ប៉ុន្តែ ព្រះយេស៊ូមិនបានយាងទៅក្មេងប្រុសនោះទេ។ ទ្រង់គ្រាន់តែមានព្រះបន្ទូលទៅកាន់ឪពុកថាក្មេងប្រុសនោះនឹងបានជា ហើយឪពុកក៏បានជឿលើព្រះបន្ទូលរបស់ព្រះយេស៊ូ។ នេះគឺជាការអស្ចារ្យបំផុតដែលដឹងថាព្រះយេស៊ូនៅតែមានអំណាចដូចដែលទ្រង់តែងតែមាន។ យើងអាចជាពីជំងឺបានដោយគ្រាន់តែយើងអធិស្ឋាន និងជឿលើព្រះបន្ទូលរបស់ព្រះយេស៊ូ។

**លំហាត់អនុវត្ត**

១៦ តើព្រះយេស៊ូបានប្រោសកូនប្រុសរបស់មន្ត្រីម្នាក់នោះដោយរបៀបណា?

- ក) ទ្រង់បានបញ្ជូនថ្នាំពេទ្យទៅ។
- ខ) ទ្រង់ប្រើវេជ្ជមន្ត។
- គ) ទ្រង់បានមានបន្ទូលថាក្មេងប្រុសនោះនឹងជា ហើយមេទាហាននោះក៏ជឿ។

សូមផ្ទៀងផ្ទើរយរបស់អ្នក

---

- ១ ខ) ទ្រង់បានបង្ហាញពីសិរីរុងរឿងរបស់ព្រះអង្គ ហើយសាវ័ករបស់ព្រះអង្គបានជឿទៅលើព្រះអង្គ
- ៣ គ) បង្រៀនថារូបកាយរបស់ព្រះអង្គគឺជាព្រះវិហារ ហើយព្រះអង្គនឹងស្លាប់ហើយរស់ឡើងវិញចេញពីផ្ទះបន្ទាប់ពីបីថ្ងៃក្រោយមក
- ២ ក) ទ្រង់បណ្តេញពួកឈ្នួល និងអ្នកដូរប្រាក់ចេញ
- ៧ ក) ទ្រង់បានប្រទានព្រះបុត្រាដើម្បីសង្គ្រោះយើង
- ៤ ខ) គ្មាននរណាម្នាក់អាចមើលឃើញព្រះរាជរូបរបស់ព្រះជាម្ចាស់បានឡើយលើកលែងតែពួកគេកើតជាថ្មី
- ១០ គ) យើងនឹងមិនទទួលបានការសង្គ្រោះនោះទេ
- ៥ ក) កើតជាថ្មីជាមួយព្រះជាម្ចាស់ដោយជឿលើព្រះយេស៊ូ និងទទួលព្រះអង្គជាព្រះសង្គ្រោះ
- ១១ ខ) រូបកាយនឹងស្លាប់ ប៉ុន្តែយើងនឹងទៅនៅជាមួយព្រះជាម្ចាស់ជារៀងរហូត
- ១៤ ខ) ទ្រង់ជាព្រះសង្គ្រោះពិភពលោក
- ១៦ គ) ទ្រង់បានមានបន្ទូលថាក្មេងប្រុសនោះនឹងជា ហើយមេទាហាននោះក៏ជឿ
- ១៥ ក) ជឿព្រះយេស៊ូ និងទទួលព្រះអង្គជាព្រះសង្គ្រោះដោយផ្ទាល់ខ្លួន